

អត្ថប្រយោជន៍ត្រូវបានធានារ៉ាប់រង	ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ (COPAYS)
ចំនួនអតិបរមាប្រចាំឆ្នាំ	គ្មានចំនួនអតិបរមាប្រចាំឆ្នាំទេ *
ថ្លៃក្របខ័ណ្ឌប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យ (Deductible)	គ្មានថ្លៃក្របខ័ណ្ឌប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យទេ
ការទៅពិនិត្យសុខភាពទូទៅ & សុខភាពសាច់ដុំ និងឆ្អឹង	អ្នកបង់ប្រាក់ចំនួន \$0 ពេលពិនិត្យសុខភាពម្តងៗ
សេវាកម្មធ្វើជាគ្រឿងប្រដាប់ និង សេវាកម្មបង្ការ	
ការពិនិត្យសុខភាពជាប្រចាំ & ការពិនិត្យសម្រាប់បង្ការ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការឆក់ស្នាម X	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការសម្អាតធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការព្យាបាលប្រព័ន្ធគ្រាប់	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ស្រទាប់ថ្មីកាត់ធ្មេញ (ធ្មេញមួយគ្រាប់)	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការពិនិត្យក្រដាសរោគវិនិច្ឆ័យក្បាល និងក	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
សេចក្តីណែនាំពីអាយុវិស័យកំណើន	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការសម្អាតធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការវាយតម្លៃសុខភាពធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ថ្លៃកម្រិតសេវា និងស្ថានភាពប្រើប្រាស់	
ការប្តូរធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ធ្មេញក្រចកស្នាម – ព័រស៊ីវ៉ា	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$250។**
ថ្លៃកាត់កម្រិត	
ធ្មេញស្នាម ឬក្រាមទាំងអស់	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$400។**
ធ្មេញស្នាម (ធ្មេញមួយគ្រាប់)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$250។**
ថ្លៃកាត់បង្គោលធ្មេញ & ថ្លៃកាត់កម្រិតធ្មេញ	
ការព្យាបាលបង្គោលធ្មេញ – ធ្មេញមុខ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$85។
ការព្យាបាលបង្គោលធ្មេញ – ធ្មេញថ្គាមមុខ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$105។
ការព្យាបាលបង្គោលធ្មេញ – ធ្មេញថ្គាម	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$130។
ការដាក់ព្យាបាលជំងឺធ្មេញធ្មេញ (មួយភាគបួន)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$150។
ការសម្អាតបង្គោលធ្មេញ (មួយភាគបួន)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$75។
ការដាក់កាត់កម្រិត	
ការដាក់ធ្មេញ (ធ្មេញមួយគ្រាប់)	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការដាក់ដកធ្មេញ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$100។
ការព្យាបាលពត៌តម្រង់ធ្មេញ	
ការព្យាបាលមុនពេលពត៌តម្រង់ធ្មេញ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$150 ***
ការព្យាបាលពត៌តម្រង់ធ្មេញទាំងអស់	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$2,500។
ការដំបង្គោលធ្មេញ	
ការដាក់ដំបង្គោលធ្មេញ	អត្ថប្រយោជន៍ដំបង្គោលធ្មេញចំនួនអតិបរមា \$1,500 ក្នុងមួយឆ្នាំប្រតិទិន
សេវាកម្មផ្សេងៗ	
ថ្នាំស្លឹក	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ថ្លៃមន្ទីរពិសោធន៍ទទួលស្គាលាស្រ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ឧស្ម័នស្ករ Nitrous Oxide	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$40។
ការពិនិត្យសុខភាពផ្នែកកែសម្រួល	អ្នកបង់ប្រាក់ចំនួន \$30 ពេលពិនិត្យម្តង
ប្រាក់បង់ប្រចាំឆ្នាំសម្រាប់ការថែទាំសម្រាប់បង្គោលធ្មេញនៅក្រៅតំបន់	អ្នកបង់កម្រៃលើសពីចំនួន \$250

* អត្ថប្រយោជន៍សម្រាប់ TMJ ការដាក់ដំបង្គោលធ្មេញ និងការដាក់កម្រិតថ្លាម មានអត្ថប្រយោជន៍អតិបរមា ប្រសិនបើត្រូវបានធានារ៉ាប់រង។ ** ត្រូវបានបង្កើតឡើងសម្រាប់បង្គោលធ្មេញ (ធ្មេញមុខ ធ្មេញថ្គាម និងធ្មេញស្នាម) និងថ្លៃបង្កើតឡើងសម្រាប់បង្គោលធ្មេញ។ *** ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ ត្រូវបានកំណត់ក្នុងថ្លៃរួមចំណែកសម្រាប់ការព្យាបាលពត៌តម្រង់ធ្មេញទាំងអស់ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាល។

ត្រូវបានធានាដោយ Willamette Dental of Washington, Inc.

សេវាកម្មដែលបានបង្ហាញនេះ គឺត្រូវបានធានាដោយការព្យាបាលទូទៅមួយចំនួន ដែលត្រូវបានធានារ៉ាប់រងនៅក្នុងកម្រិតបង់ប្រាក់។ នៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីព្រាងយោបល់ពេញលេញ
អំពីអត្ថប្រយោជន៍ដែលបានធានារ៉ាប់រង និងថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ។

លក្ខខណ្ឌលើកលែង

និងដែនកម្រិត

នេះគ្រាន់តែជាសេចក្តីសង្ខេបប៉ុណ្ណោះ។ ទៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីបរិយាយលម្អិតលម្អាស់ពីដែនកម្រិត និងលក្ខខណ្ឌលើកលែង។

លក្ខខណ្ឌលើកលែង

- ការផ្សារផ្គង់ធូល្យ។

- ធូល្យស្ពាន ធូល្យក្រាន ធូល្យស្វិត ឬគ្រឿងសប្បុរសឱ្យ និងសេវាផ្សេងៗទៀតដែលបានផ្តល់ជូនដោយ

សាកលកម្មធានារ៉ាប់រង ប្រសិនបើគ្រឿងសប្បុរសឱ្យនោះបានដាក់ ឬដាក់ លើសពី 60 ថ្ងៃ ក្រោយពីការបញ្ចប់នូវការធានារ៉ាប់រង។

- ការបញ្ចប់ ឬការផ្តល់ការព្យាបាល ឬសេវាកម្ម ដែលបានធ្វើ ឬចាប់ផ្តើម មុនថ្ងៃដែលធានារ៉ាប់រងមានប្រសិទ្ធភាព។

- ការថតកាំរស្មីតូច Cone beam CT X-rays និងការថតស្កេន CT

- គ្រាប់ធូល្យសម្រាប់បង្កោល ឬជើងបង្កោល (ធូល្យក្រាន ធូល្យស្ពាន និងធូល្យស្វិត)។

- បង្កោលធូល្យ ដែលបានដាក់ដោយ ទៅមុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក ដែលមិនទាន់បានផ្ទេរចល័ត ឬក៏ការដាំបង្កោលធូល្យសម្រាប់ព្យាបាលធូល្យទឹកដោះ ឬធូល្យទឹកដោះផង និងធូល្យស្រកផង។

- ការព្យាបាលបណ្តាលធូល្យ ដែលបានផ្ទេរចល័ត លើសពី 60 ថ្ងៃ គិតចាប់ពីពេលបញ្ចប់នូវការធានារ៉ាប់រង។

- បង្កោល Eposteal, បង្កោល transosteal, បង្កោល endodontic endosseous, ឬបង្កោលធូល្យខ្វាត់ក្នុង

- ការពិនិត្យ ឬការពិគ្រោះ ដែលត្រូវការចាំបាច់ ពាក់ព័ន្ធនឹងសេវាកម្មមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលបានធានារ៉ាប់រងតែប៉ុណ្ណោះ។

- សេវាកម្មនៃការសិក្សា ឬស្រាវជ្រាវពីសាធារណៈ និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ។

- ការស្តារមាត់ធូល្យចាំបាច់ រាប់ទាំង ការស្តារមាត់ឡើងវិញ ដោយប្រើធូល្យក្រាន ធូល្យស្ពាន ឬបង្កោលធូល្យ និងការស្តារការទំពារ រាប់ទាំង ធូល្យក្រាន ធូល្យស្ពាន ឬបង្កោលធូល្យ ដែលប្រើសម្រាប់ដាក់រលបផ្គុំ កែប្រែកម្ពស់រាងធូល្យដើម និងក្រោម ស្តារការទំពារឡើងវិញ ឬក៏តម្រូវការប៉ះ កកិត ឬស៊ីកធូល្យ។

- ការថែទាំក្នុងមន្ទីរពេទ្យ ដែលនៅក្រៅការវិវាយវិធានពេទ្យធូល្យ សម្រាប់ការព្យាបាលមាត់ធូល្យសេវាកម្មត្រូវពេទ្យ ឬថ្លៃសេវាផ្សេងៗ

- ការថែទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្កោលធូល្យដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើដោយអ្នកផ្តល់សេវាដែលមិនចូលរួមក្នុងគម្រោង ដោយគ្មានសំបុត្របញ្ជូនពី

អ្នកផ្តល់សេវារបស់ Willamette Dental Group, P.C.

- ការថែទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្កោលធូល្យដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើ មុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក។

- សេវាកម្មស្តារទម្រង់ និងមុខងារផ្គង់ផ្គាយ និងមុខ។

- ជំនួយធូល្យប្រើពេលយប់។

- ការដាក់ក្នុងក្តារ លើកលែងតែស្ថិតក្នុងបញ្ជីសេវាកម្មត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យា។

- ការស្តារឡើងវិញបែបផ្ទាល់ខ្លួន។

- ការដាក់កែ កែតម្រូវឡើងវិញ ឬកែសម្រួល និងសេវាកម្មផ្សេងទៀត ដែលមានគោលបំណងចម្បង ដើម្បីកែលម្អ កែ ឬលើកកម្ពស់ឱ្យល្អប្រសើរ។

- ថ្នាំជេដប្រូតា និងថ្នាំមិនបានជេដប្រូតា និងថ្នាំពេទ្យប្រើមុនការព្យាបាល

- ប្រាក់កម្រៃរបស់អ្នកផ្តល់សេវា សម្រាប់ការណាត់ជួប ដែលបានទទួល ឬក៏លុបចោល ដោយគ្មានការជូនដំណឹង 24 ម៉ោងជាមុន។

- ការប្តូរគ្រឿងធូល្យដែលបាត់បង់ ការប្តូរគ្រឿងធូល្យដែលខូច ដោយសារទេការប្រើប្រាស់ ការប្រើខុស ឬការធ្វេសប្រហែស។

- ការប្តូរគ្រឿងស្តារសំប្បុរ។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះ ដែលពាក់ព័ន្ធ ដែលមិនស្ថិតក្នុងគម្រោងព្យាបាលជា

កំណត់ ឬមិនត្រូវបានណែនាំ និងឯកភាពដោយគ្រូពេទ្យធូល្យរបស់ Willamette Dental Group, P.C.។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ នៅក្នុងកម្រិត ដែលមិនចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលបញ្ហាដែលពាក់ព័ន្ធ។

- សេវាកម្មដោយបុគ្គល ក្រៅពីពេទ្យធូល្យ ពេទ្យធូល្យស្វិត ពេទ្យសម្រាប់ ឬជំនួយការពេទ្យធូល្យដែលមានអាជ្ញាប័ណ្ណ។

- សេវាកម្មសម្រាប់ការធ្វើរោគវិនិច្ឆ័យ ឬព្យាបាលបញ្ហាសន្លាក់ក្តារ និងសាច់ដុំក្តារ ប្រសិនបើមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាទេ។



ដែនកម្រិត

- ប្រសិនបើសេវាកម្មជំនួសផ្សេងទៀតអាចប្រើប្រាស់បាន ដើម្បីព្យាបាលបញ្ហាសុខភាព

សេវាកម្ម ដែលបានណែនាំដោយគ្រូពេទ្យធូល្យរបស់ Willamette Dental Group, P.C. គឺត្រូវបានធានារ៉ាប់រង។

- សេវាកម្ម ដែលរំពឹងក្នុងកិច្ចសន្យា ដែលត្រូវបានផ្តល់ជូន ដើម្បីកែតម្រូវបញ្ហាខូចទ្រង់ទ្រាយពីកំណើត ឬពីការលូតលាស់ ដែលប៉ះពាល់ដល់មុខងារធូល្យ និងប្រព័ន្ធផ្លូវធូល្យ និងត្រូវបានធានារ៉ាប់រងសម្រាប់កុមារក្នុងមន្ទីរ ប្រសិនបើកំណត់បាននូវភាពចាំបាច់ផ្នែកទទួលស្រាវជ្រាវ។

- ការព្យាបាលប្រសិទ្ធផលឡើងវិញ ដែលធ្វើដោយគ្រូពេទ្យធូល្យរបស់ Willamette Dental Group និងត្រូវបានធានារ៉ាប់រង

ជានៃផ្នែកនៃការព្យាបាលលើកដំបូង សម្រាប់រយៈពេល 24 ម៉ោងប្តូរ។ ការព្យាបាលប្រសិទ្ធផលឡើងវិញ ដែលធ្វើដោយអ្នកផ្តល់សេវាមិនចូលរួមក្នុងគម្រោង និងត្រូវបង់ថ្លៃរួមចំណែកពេលទៅពេទ្យផ្សេងៗ ដែលពាក់ព័ន្ធ។

- ថ្នាំសន្លប់ ត្រូវបានធានារ៉ាប់រងជាមួយនឹងផ្ទៃមុខណែកពេលទៅពេទ្យផ្សេងៗ ដែលរំពឹងទៅក្នុងកិច្ចសន្យា ប្រសិនបើប្រើថ្នាំសន្លប់នៅការវិវាយវិធានពេទ្យធូល្យ ពេលផ្តល់សេវាកម្មដែលត្រូវបានធានារ៉ាប់រង និងចាំបាច់ផ្នែកទទួលស្រាវជ្រាវ ត្រូវអ្នកចុះឈ្មោះមានអាយុក្រោម 7 ឆ្នាំ មានពិការភាពនៃការលូតលាស់ ឬពិការភាពរាងកាយ។

- សេវាកម្មដែលផ្តល់ជូនដោយគ្រូពេទ្យធូល្យនៅក្នុងមន្ទីរពេទ្យ ត្រូវតែបំពេញនូវលក្ខខណ្ឌតម្រូវដែលរំពឹងក្នុងកិច្ចសន្យា ដើម្បីទទួលបានការធានារ៉ាប់រង។

- ការប្តូរធូល្យស្វិត ធូល្យក្រាន ធូល្យប៉ះ inlay, onlay, ឬគ្រឿងសប្បុរសឱ្យផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើមានអាយុកាលលើសពី 5 ឆ្នាំ ហើយការប្តូរថ្មី គឺចាំបាច់ផ្នែកទទួលស្រាវជ្រាវ។

- ធូល្យក្រាន ពុម្ព ឬគ្រឿងស្តារប្រយោលផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើចាំបាច់ផ្នែកទទួលស្រាវជ្រាវ និងត្រូវបានណែនាំដោយគ្រូពេទ្យធូល្យរបស់

Willamette Dental Group, P.C.។